




តារាងកាលប្រវត្តិក្នុងព្រះគម្ពីរសញ្ញាថ្មី



បញ្ជីចំណេះចំណានខគម្ពីរក្នុងព្រះគម្ពីរសញ្ញាថ្មី

ម៉ាតាយ ៥:១៤-១៦	ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក ។
ម៉ាតាយ ១១:២៨-៣០	ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាលឿនសម្រាក ។
ម៉ាតាយ ១៦:១៥-១៩	ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក ។
ម៉ាតាយ ២២:៣៦-៣៩	ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ហើយត្រូវស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ។
ម៉ាតាយ ២៨: ១៩-២០	ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេ ។
លូកា ២៤:៣៦-៣៩	ខ្មោចគ្មានសាច់ ឬ ឆ្អឹងដូចជាឃើញខ្ញុំនេះទេ ។
យ៉ូហាន ៣:៥	បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ ។
យ៉ូហាន ១៤:៦	ព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត ។
យ៉ូហាន ១៤:១៥	បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ ។
យ៉ូហាន ១៧:៣	នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ព្រះ និង ព្រះយេស៊ូវគ្រីស្ទ ។
កិច្ចការ ២:៣៦-៣៨	ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
កិច្ចការ ៣:១៩-២១	គ្រាតាំងរបស់ទាំងអស់ឡើងវិញ ។
កូរិនថូសទី ១ ៦:១៩-២០	រូបកាយរបស់អ្នកជាព្រះវិហារបរិសុទ្ធ ។
កូរិនថូស ទី១ ១៥:២០-២២	ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមយ៉ាងណានោះ គ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ ។
កូរិនថូស ទី១ ១៥:៤០-៤២	ព្រះអាទិត្យនោះមានរស្មីម្យ៉ាងទៅ ព្រះចន្ទក៏មានរស្មីម្យ៉ាងទៅ ហើយផ្កាយក៏មានរស្មីម្យ៉ាងទៅ ។
កាឡាទី ៥:២២-២៣	ផលផ្លែនៃព្រះវិញ្ញាណនោះគឺជាសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្ងួតបូក ដឹងខ្មាត ។
អេភេសូរ ៤:១១-១៤	ទ្រង់បានប្រទានពួកសាវ័ក ពួកព្យាការី ពួកអ្នកផ្សាយដំណឹងល្អ ពួកគ្រូគង្វាល និងពួកគ្រូបង្រៀន ប្រយោជន៍ធ្វើឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង ។
ភីលីព ៤:១៣	ខ្ញុំអាចធ្វើគ្រប់ការណ៍ទាំងអស់បានដោយសារព្រះគ្រីស្ទ ។
ថែសឡូឡូនីច ទី២ ២:១-៣	ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ នឹង មិនមកឡើយទាល់តែមានសេចក្តីក្បត់សាសនាមកជាមុនសិន ។
ជីម៉ូថេ ទី២ ៣:១៥-១៧	បទគម្ពីរត្រូវបានប្រទានដោយព្រះសម្រាប់បង្រៀន រំលឹកឲ្យ ដឹងខ្លួន និង ប្រដៅតម្រង់ ។
ហេប្រើរ ១២:៩	តើមិនត្រូវឲ្យយើងចុះចូលចំពោះព្រះវរបិតាខាងវិញ្ញាណ ដើម្បីឲ្យបានរស់នៅទេឬអី ?
យ៉ាកុប ១:៥-៦	បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសុំដល់ព្រះ ។
យ៉ាកុប ២:១៧-១៨	សេចក្តីជំនឿដែលគ្មានការប្រព្រឹត្តតាម នោះឈ្មោះថា ស្លាប់ ។
ពេត្រុស ទី១ ៤:៦	ដំណឹងល្អត្រូវបានផ្សាយដល់អ្នកស្លាប់ ។
វិវេណៈ ២០:១២	មនុស្សស្លាប់ត្រូវបានជំនុំជំរះពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ។

© ២០១២ ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិច្បាប់យ៉ាង ។ បោះពុម្ពនៅ សូអា ។ ការអនុម័តជាភាសាអង់គ្លេស ។ ១០/១១ ។ ការបកប្រែនៃ New Testament Bookmarks: Cambodian: 10460 258